

令和6年度

神奈川県高校生等奨学給付金

(家計急変世帯対象給付・国公立)

授業料以外の教育費を支援する返還不要の給付金(申請必要)

家計急変により保護者全員の年収見込が非課税相当となった世帯が対象

1 申請できる方 次の要件のすべてを満たすことが必要です。

(1) 家計急変による経済的理由により、保護者全員の年収見込が住民税所得割非課税相当になったと認められること。

<住民税所得割非課税に相当する年収見込> 9名扶養以上の場合はお問合せください。

扶養人数	0名扶養	1名扶養	1名扶養 ※ひとり親世帯	2名扶養	3名扶養
①個人事業者	450,000円以下	1,120,000円以下	1,350,000円以下	1,470,000円以下	1,820,000円以下
②給与所得者	1,000,000円未満	1,704,000円未満	2,044,000円未満	2,216,000円未満	2,716,000円未満
扶養人数	4名扶養	5名扶養	6名扶養	7名扶養	8名扶養
①個人事業者	2,170,000円以下	2,520,000円以下	2,870,000円以下	3,220,000円以下	3,570,000円以下
②給与所得者	3,216,000円未満	3,704,000円未満	4,140,000円未満	4,576,000円未満	5,016,000円未満

- 保護者が複数いる場合は、それぞれの保護者について年収見込を確認してください。
- 個人事業者は、家計急変後の年収見込(売上ー必要経費)が①に該当すること。
- 給与所得者は、家計急変後の年収見込(通勤手当を除く給与収入)が②に該当すること。
- 保護者全員の令和6年度の住民税の所得割が非課税である世帯、または令和6年7月1日現在、対象となる高校生等が生活保護(生業扶助)を受給している世帯は通常給付でお申込みください。

(2) 保護者の方が認定基準日に神奈川県内に住所を有していること。

- 神奈川県外在住の場合は、お住まいの都道府県へお問合せください。

ឆ្នាំ 2024

**ការផ្តល់អាហារូបករណ៍ដល់សិស្សសិទ្ធិយល់នៅក្នុងខេត្តកណ្តាល
(ផ្តល់ប្រាក់ដល់សិស្សដែលសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗ · សាលារដ្ឋ)**

អាហារូបករណ៍នេះគឺផ្តល់សម្រាប់ការចំណាយលើថ្លៃរៀនសូតុយផ្សេងៗក្រៅពីថ្លៃវិទ្យាល័យដោយមិនតម្រូវអោយសងតុលបរិវេណទេ។
(ចាំបាច់ត្រូវដាក់ពាក្យ)

សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះភ្លាមៗរហូតដល់ប្រាក់ចំណូលប្រចាំឆ្នាំរបស់អាណាព្យាបាលទាំង២ត្រូវទទួលការលើកលែងពន្ធ។

1 អ្នកដែលអាចដាក់ពាក្យបាន គឺត្រូវមានលក្ខខណៈគ្រប់គ្រាន់ដូចខាងក្រោម

(1) សេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗដែលជាហេតុផ្ទេរអោយគម្រោងប្រាក់ចំណូលប្រចាំឆ្នាំមានចំនួនតិចរហូតដល់ត្រូវទទួលការអនុគ្រោះពន្ធពលរដ្ឋ។

< តារាងឧទាហរណ៍នៃគម្រោងប្រាក់ចំណូលប្រចាំឆ្នាំដែលនឹងអាចទទួលការអនុគ្រោះពន្ធ >

ក្នុងករណីមានបន្ទុកចិញ្ចឹមបីបាច់គ្រួសារលើសពី៩នាក់សូមទាក់ទងមក។

ចំនួនមនុស្សដែលត្រូវចិញ្ចឹម	ចិញ្ចឹម 0 នាក់	ចិញ្ចឹម 1 នាក់	ចិញ្ចឹម 1 នាក់ ※មានអាណាព្យាបាលតែម្នាក់	ចិញ្ចឹម 2 នាក់	ចិញ្ចឹម 3 នាក់
① អាជីវករ	តិចជាង ¥450,000	តិចជាង ¥1,120,000	តិចជាង ¥1,350,000	តិចជាង ¥1,470,000	តិចជាង ¥1,820,000
② បុគ្គលិកក្រុមហ៊ុន	ត្រឹម ¥1,000,000	ត្រឹម ¥1,704,000	ត្រឹម ¥2,044,000	ត្រឹម ¥2,216,000	ត្រឹម ¥2,716,000
ចំនួនមនុស្សដែលត្រូវចិញ្ចឹម	ចិញ្ចឹម 4 នាក់	ចិញ្ចឹម 5 នាក់	ចិញ្ចឹម 6 នាក់	ចិញ្ចឹម 7 នាក់	ចិញ្ចឹម 8 នាក់
① អាជីវករ	តិចជាង ¥2,170,000	តិចជាង ¥2,520,000	តិចជាង ¥2,870,000	តិចជាង ¥3,220,000	តិចជាង ¥3,570,000
② បុគ្គលិកក្រុមហ៊ុន	ត្រឹម ¥3,216,000	ត្រឹម ¥3,704,000	ត្រឹម ¥4,140,000	ត្រឹម ¥4,576,000	ត្រឹម ¥5,016,000

- បើមានអាណាព្យាបាលច្រើនអ្នកត្រូវសូមបញ្ជាក់អំពីប្រាក់ចំណូលប្រចាំឆ្នាំដែលគម្រោងនឹងទទួល។
- ក្នុងករណីជាអាជីវករ។ បន្ទាប់ពីសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗហើយគម្រោងប្រាក់ចំណូលក្នុង១ឆ្នាំ (ប្រាក់ចំណូលដកនូវការចំណាយផ្សេងៗចេញ) មានចំនួនដូចទៅនឹងលេខ①
- ក្នុងករណីជាបុគ្គលិកក្រុមហ៊ុន។ បន្ទាប់ពីសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗហើយគម្រោងប្រាក់ចំណូលក្នុង១ឆ្នាំ (ប្រាក់ចំណូលដកថ្លៃធ្វើដំណើរចេញពីប្រាក់ខែ) មានចំនួនដូចទៅនឹងលេខ②
- អាណាព្យាបាលទាំង២ត្រូវបានទទួលការអនុគ្រោះពន្ធពលរដ្ឋរបស់ខេត្តក្រុងឃុំសង្កាត់ក្នុងឆ្នាំ២០២៤សិស្សដែលមានសិទ្ធិដាក់ពាក្យហើយជាគ្រួសារដែលកំពុងទទួលការផ្គត់ផ្គង់ជីវភាពពីរដ្ឋ (ទទួលប្រាក់ជំនួយការងារឬមុខរបរ) គិតមកដល់ថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤ចុះប្រទេសស្នាក់នៅតាមលក្ខណៈទូទៅ។

(2) អាណាព្យាបាលមានចុះអាសយដ្ឋាននៅក្នុងខេត្តកណ្តាលតាមសេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារ

- ក្នុងករណីរស់នៅក្រៅខេត្តកណ្តាលសូមទំនាក់ទំនងសូមបញ្ជាក់ទៅតាមខេត្តក្រុង។

(3) 対象となる高校生等が認定基準日に高等学校等に在籍していること。

- 高校生等とは、就学支援金、学び直し支援金又は専攻科支援金の受給資格を有する生徒です。
- 高校生等に生活保護(生業扶助)が措置されている場合は支給対象外となります。
- 高校生等が児童福祉施設(母子生活支援施設を除く。)に入所又は里親に養育されており、見学旅行費又は特別育成費が措置されている場合は支給対象外となります。
- 高等学校等とは、高等学校(別科を除く。)、中等教育学校(後期課程)、高等専門学校(第1学年から第3学年まで)、専修学校及び各種学校のうち高等学校の課程に類する課程を置くものをいいます。 ※高等学校及び中等教育学校(後期課程)の専攻科を含みます。

◆ 認定基準日

- ・ 令和6年7月1日以前に家計が急変した場合は、令和6年7月1日が認定基準日となります
- ・ 令和6年7月2日以降に家計が急変した場合は、家計が急変した月の翌月(家計が急変した日が月の初日である場合は、家計が急変した月)の1日が認定基準日となります。

2 申請期限 令和6年12月13日(金)

※ 書類審査がありますので、お早めにご提出ください。

- 高校生等を複数扶養している場合は、それぞれの高校生等について申請が必要です。

3 支給時期 申請した月の2箇月後の未頃を予定 (例)7月申請⇒9月末頃支給

- 申請が集中した場合は、支給時期が遅くなる場合があります。

4 申請書提出先 認定基準日現在に在学する(していた)学校の事務室

- 神奈川県外の国公立学校に在学の場合は、申請書裏面に学校の証明を受けた後、直接、神奈川県教育委員会財務課高校奨学金グループ 〒231-8588 横浜市中区日本大通1 ☎045-210-8251(直通)へ申請してください。

5 支給条件 授業料以外の教育費に係る費用に対して支給します

- 授業料以外の教育費に係る費用に対して支給しますので、この費用に未済がある場合は、奨学給付金支給額を未済額に充当します。
- ※ 授業料以外の教育費の例:教科書費、教材費、学用品費、通学用品費、校外活動費、生徒会費、PTA会費、入学用品費、修学旅行積立金等
- 授業料以外の教育費に係る費用で未済がないことについて学校長の確認が必要となります。

- (3) សិស្សដែលមានសិទ្ធិដាក់ពាក្យត្រូវមានឈ្មោះនៅក្នុង វិទ្យាល័យតាមសេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារ
- សិស្សសិទ្ធិវិទ្យាល័យជាដើមគឺសំដៅទៅលើសិស្សដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភថវិកាថ្លៃវិទ្យាល័យ, ប្រាក់ឧបត្ថម្ភសំរាប់ចូលសិក្សាជាថ្មីមុតងទៀតនឹងប្រាក់ឧបត្ថម្ភថវិកាថ្លៃរៀនមុខវិជ្ជាជំនាញ។
 - សិស្សវិទ្យាល័យណាដែលកំពុងទទួលបានការផ្គត់ផ្គង់ជីវភាពពីរដ្ឋ(ទទួលបានប្រាក់ជំនួយការងារឬមុខរបរ) គ្មានសិទ្ធិទទួលបានប្រាក់នេះទេ។
 - សិស្សសិទ្ធិវិទ្យាល័យដែលរស់នៅក្នុងមណ្ឌលឧលកុមារ(លើកលែងតែមណ្ឌលឧលកុមារនិងកុមារ) ឬសិស្សដែលរងការចិញ្ចឹមបីបាច់ដោយឪពុកម្តាយធម៌ហើយការធ្វើដំណើរកំសាន្តតាមសាលាឬថ្លៃបណ្តុះបណ្តាលផ្សេងៗត្រូវបានគេចេញអោយនោះមិនអាចមានសិទ្ធិទទួលបានអាហាររូបករណ៍ទេ។
 - វិទ្យាល័យជាដើមគឺសំដៅទៅលើវិទ្យាល័យ(លើកលែងតែរៀនវគ្គខ្លីសម្រាប់យកគុណវុឌ្ឍិជាដើម),អនុវិទ្យាល័យ(វគ្គចុងក្រោយ) ,វិទ្យាល័យជំនាញវិជ្ជាជីវៈ(ពីថ្នាក់ទី1ដល់ថ្នាក់ទី3) ,វិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឬសាលាមួយចំនួនផ្សេងទៀតដែលមានវគ្គសិក្សាដូចទៅនឹងវិទ្យាល័យ។
- ※ រួមទាំងសិស្សរៀនមុខវិជ្ជាជំនាញរបស់វិទ្យាល័យនឹងអនុវិទ្យាល័យ(វគ្គចុងក្រោយ)

◆ ថ្ងៃកំណត់ស្តង់ដារ

- ក្នុងករណីសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗត្រឹមថ្ងៃទី1ខែកក្កដាឆ្នាំ2024ថ្ងៃកំណត់ស្តង់ដារគឺថ្ងៃទី1ខែកក្កដាឆ្នាំ2024
- បើសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗក្រោយថ្ងៃទី2កក្កដាឆ្នាំ2024ត្រូវយកខែបន្ទាប់ហើយរាប់ពីថ្ងៃទី1ជាថ្ងៃកំណត់ស្តង់ដារ។

2 ថ្ងៃផុតកំណត់ ថ្ងៃទី13(ថ្ងៃសុក្រ)ខែធ្នូឆ្នាំ2024

※ មានការពិនិត្យវិនិច្ឆ័យលើឯកសារ។ សូមបញ្ជាក់ដាក់ឯកសារទុយបានឆាប់។

- បើក្នុងគ្រួសារលោកអ្នកមានកូនជាសិស្សសិទ្ធិវិទ្យាល័យច្រើនអនុកសូមដាក់ពាក្យផ្សេងៗគ្នា។

3 ពេលវេលាផ្តល់ប្រាក់ ប្រាក់នឹងត្រូវបានផ្តល់ជូន2ខែក្រោយនៃការដាក់ពាក្យ (ឧទាហរណ៍)ដាក់ពាក្យស្នើសុំនៅខែ7 នឹងអាចទទួលបានប្រាក់នៅចុងខែ9

- ការផ្តល់ប្រាក់អាចចំណាយពេលយូរប្រសិនបើមានអនុកដាក់ពាក្យច្រើន។

4 ទឹកនៃដាក់ពាក្យស្នើសុំ ដាក់ពាក្យនៅការិយាល័យរបស់វិទ្យាល័យដែលសិស្សមានឈ្មោះនៅក្នុងនោះគិតមកដល់សេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារ

- ក្នុងករណីកំពុងសិក្សានៅសាលារដ្ឋដែលនៅក្រៅពីខេត្តកាណាហ្គាវ៉ា,ក្រោយពីបានទូលការបញ្ជាក់នៅលើខ្នងលិខិតស្នើសុំរួចរាល់សូមទាក់ទងផ្ទាល់ទៅ
かながわけんきょういんかい さい お か こうこうしょうがくきん
神奈川県教育委員会財務課高校奨学金グループ 〒231-8588 横浜市中区日本大通1
☎045-210-8251(直通)(លេខទូរស័ព្ទខ្សែផ្ទាល់)

5 លក្ខខណ្ឌនៃការផ្តល់ប្រាក់ ប្រាក់នេះផ្តល់ជូនសម្រាប់ចំណាយទៅលើអ្វីផ្សេងៗដែលពាក់ព័ន្ធនឹងការរៀនសូតុរក្រៅពីថ្លៃសិក្សានៅសាលា

- ការផ្តល់ប្រាក់សម្រាប់ចំណាយទៅលើការអប់រំក្រៅពីថ្លៃសិក្សាមានដូចជា បើមាននៅជំពាក់សាលានឹងត្រូវកាត់ពីអាហាររូបករណ៍ដើម្បីសង
 ※ ឧទាហរណ៍នៃការចំណាយលើថ្លៃរៀនសូតុរក្រៅពីថ្លៃវិទ្យាល័យ : ថ្លៃសៀវភៅបោះពុម្ព, ថ្លៃឯកសារសិក្សា, ថ្លៃសម្ភារៈសិក្សា, ថ្លៃធ្វើដំណើរទៅសាលា, ថ្លៃលើសកម្មភាពនៅក្រៅសាលា, បង់ថ្លៃសមាជិករបស់សិស្ស, ថ្លៃសមាជិក PTA, ថ្លៃចូលបរិសេសកាល, បង់ការសន្សំប្រាក់ដើម្បីដើរកំសាន្តជាដើម
- ប្រូវអោយមានការបញ្ជាក់ពីនាយកសាលា បើសិស្សមាននៅជំពាក់ការចំណាយលើថ្លៃរៀនសូតុរផ្សេងៗក្រៅពីថ្លៃសាលា។

6 支給額

- 世帯区分、在学する学校の課程及び家計急変の発生した日により支給額が異なります
- 「対象者及び給付額確認シート」を参照してください

● 対象となる高校生等1人あたりの給付額（※）

※ 7月2日以降に家計急変した場合は、認定基準日以降の月数に応じた月割額

世帯区分		全日制 定時制	通信制	専攻科
15歳以上23歳未満の 扶養されている兄弟姉妹が	いない	122,100円	50,500円	50,500円
	いる	143,700円		

7 提出書類

- (1)～(8)に記載してある書類を提出してください
- 提出前に漏れや必要書類の漏れがないことを確認してください
- 不備があると支給が遅くなります

(1) 高校生等奨学給付金(家計急変)受給申請書(第1号様式の2)

(2) 振込先口座を確認できる書類(預貯金通帳のコピー等)

- 振込先口座の金融機関名、支店名、預金種別(普通口座又は貯蓄口座)、口座番号及び口座名義人(カナ)がわかる部分の通帳のコピー等を提出してください。

※ 通帳の表紙の裏に記載されていることが多いです。

(3) 保護者等の家計急変の発生事由を証明する書類(①は必須②は一部必須)

- 家計急変理由書(様式A)
- 様式Aの記載内容を確認するための書類(以下のとおり、コピー可)

No	家計急変理由	必要書類
1	給与所得者で離職・解雇 (定年退職の場合を除く)	離職票、雇用保険受給資格者証、解雇通知書のいずれか(必須)
2	個人事業者で事業の廃業	廃業等届出、破産宣告通知書のいずれか(必須)
3	給与所得者で収入減	減額通知書等(会社から交付されている場合のみ)
4	個人事業主で収入減	公的支援の受給証明書(収入減少があった者を対象とした公的支援を受けている場合のみ。 例:持続化給付金や家賃支援給付金等の給付通知書)
5	親権者の離婚・死別等	戸籍全部事項証明書(戸籍謄本)、戸籍個人事項証明書(戸籍抄本)、離婚届受理証明書のいずれか(必須)

6 ទឹកប្រាក់ដែលត្រូវផ្តល់

- ទឹកប្រាក់ដែលត្រូវផ្តល់មានចំនួនខុសគ្នាទៅតាមស្ថានភាពគ្រួសារនិងកម្មវិធីសិក្សារបស់សាលាឬគិតទៅតាមថ្ងៃដែលសេដ្ឋកិច្ចច្រកស្រាវមានការធ្លាក់ចុះភ្លាមៗសូមពិនិត្យយើងលើ «តារាងបង្ហាញអំពីចំនួនទឹកប្រាក់សម្រាប់អ្នកដែលមានសិទ្ធិទទួល»

● ចំនួនទឹកប្រាក់សម្រាប់សិស្សដែលមានសិទ្ធិទទួល (※)

※ បើសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗក្រោយថ្ងៃទី 2 ខែកក្កដាគឺត្រូវរាប់ចំនួនខែបន្ទាប់ពីសេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារ

ប្រភេទគ្រួសារ		រៀនពេលថ្ងៃ រៀនពេលយប់	រៀនតាមប្រព័ន្ធប្រៃ សណីយ៍	មុខវិជ្ជាជំនាញ
ទទួលបន្ទុកចិញ្ចឹមបងប្អូនមានអាយុពី 15ឆ្នាំដល់អាយុ23ឆ្នាំ	អត់	¥122, 100	¥50, 500	¥50, 500
	មាន	¥143, 700		

7 ឯកសារដែលត្រូវដាក់

- សូមដាក់ឯកសារដែលមានសរសេរនៅលេខ(1)~(8)
- មុននឹងដាក់ស្នើត្រូវមើលបញ្ជាក់អោយច្បាស់ថាមានចន្លោះក្នុងការបំពេញ ឬខ្វះឯកសារណាមួយឬទេ។
- ការ ផុតលំប្រាក់នឹងពន្យារពេលបើសិនជាគ្មានឯកសារគ្រប់គ្រាន់។

(1) លិខិតដាក់ពាក្យទទួលអាហារូបករណ៍សម្រាប់សិស្សវិទ្យាល័យ (ក្នុងករណីសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗ)
(លេខរៀងទី1ទម្រង់ទី2)

(2) ឯកសារបញ្ជាក់អំពីគណនេយ្យធនាគារ (ចតចម្លងសៀវភៅធនាគារជាដើម)

- ការចតចម្លងសៀវភៅធនាគារជាដើម ត្រូវមានឈ្មោះធនាគារ, ឈ្មោះសាខាធនាគារ, ប្រភេទគណនេយ្យ (គណនេយ្យធម្មតាឬគណនេយ្យសន្សំប្រាក់) និងលេខគណនេយ្យ, ឈ្មោះម្ចាស់គណនេយ្យភ្ជាប់នឹងរបៀបអានរបស់ឈ្មោះ
- ※ ភាគច្រើនមានចុះនៅក្រោយខ្នងសំបកសៀវភៅ

(3) ឯកសារបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗ។ (①ចាំបាច់②ចាំបាច់មួយចំណែក)

- ① លិខិតបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗ (ទម្រង់A)
- ② ឯកសារ (មានដូចខាងក្រោម, អាចប្រើច្បាប់ចម្លង) ដើម្បីបញ្ជាក់ពីខ្លឹមសារដែលបានសរសេរក្នុងទម្រង់A

No	មូលហេតុនៃការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗ	ឯកសារចាំបាច់ត្រូវដាក់
1	ជាបុគ្គលិកក្រុមហ៊ុនដែលបានលាលែងពីការងារឬត្រូវបានក្រុមហ៊ុនបញ្ឈប់ (លើកលែងតែអ្នកចូលនិវត្តន៍)	លិខិតបញ្ជាក់ការលាលែងការងារ, លិខិតបញ្ជាក់ថាជាជនដែលមានសិទ្ធិទទួលប្រាក់វ៉ាប់រងការងារ, លិខិតទទួលដំណឹងអំពីការបញ្ឈប់ការងារ (ចាំបាច់ត្រូវដាក់ឯកសារណាមួយ)
2	ជាអ្នកធ្វើអាជីវកម្មខ្លួនឯងហើយរលំ	លិខិតដាក់ពាក្យបញ្ឈប់អាជីវកម្មជាដើម, លិខិតទទួលដំណឹងអំពីការដាក់ពាក្យរាយធន (ចាំបាច់ត្រូវដាក់ឯកសារណាមួយ)
3	ជាបុគ្គលិកក្រុមហ៊ុនហើយមានការធ្លាក់ចុះប្រាក់ចំណូល	លិខិតផ្តល់ដំណឹងកាត់ប្រាក់ខែជាដើម (ក្នុងករណីដែលក្រុមហ៊ុនអាចចេញលិខិតបញ្ជាក់)
4	ជាអ្នកធ្វើអាជីវកម្មខ្លួនឯងហើយមានការធ្លាក់ចុះប្រាក់ចំណូល	លិខិតបញ្ជាក់ស្តីពីការទទួលជំនួយពីស្ថាប័នរដ្ឋ (ប្រសិនបើមានករណីទទួលប្រាក់ពីស្ថាប័នរដ្ឋ។ ឧទាហរណ៍: លិខិតបញ្ជាក់អំពីប្រាក់ជំនួយសម្រាប់បន្តអាជីវកម្មឬប្រាក់ជំនួយថ្លៃផ្ទះជាដើម។
5	អាណាព្យាបាលត្រូវបានលែងលះ គ្នាឬទទួលមរណៈភាពជាដើម	លិខិតបញ្ជាក់បញ្ជីគ្រួសារទាំងស្រុង (បញ្ជីកំណត់ត្រាគ្រួសារ) លិខិតបញ្ជាក់បញ្ជីគ្រួសារតែសមីខ្លួន (កំណត់ត្រាតែសមីខ្លួន), លិខិតបញ្ជាក់ការលែងលះ (ចាំបាច់ត្រូវដាក់ឯកសារណាមួយ)

- (4) 家計急変前の収入を証明する書類(①～③のいずれか)
- ① 令和6年度 市町村民税・県民税 課税証明書の原本又はコピー
 ② 令和6年度 市町村民税・県民税 特別徴収税額通知書のコピー
 ③ 令和6年度 市町村民税・県民税 税額決定・納税通知書のコピー
- ※ 保護者全員分の書類が必要です。

(5) 家計急変後の収入を証明する書類(①・②のいずれか)

- ① 給与所得者で収入減の場合(ア・イのいずれか)
- ア 勤務先作成の給与見込(給与証明書(様式B)又は勤務先の様式)
 ※ 賞与の支給の有無と令和6年の賞与支給見込も記載してください。
- イ 給与明細の写し + 令和6年分の賞与支給(見込)申出書(様式C)
 ※ 支給済の賞与がある場合は賞与明細の写しも添付してください。
- ② 個人事業者で収入減の場合(ア・イのいずれか)
- ア 税理士又は公認会計士の作成した証明書類
 イ 収入申告書(様式D)
 ※ 必要経費内訳のわかるものの写しを添付してください。

- ※ ①・②は、離婚後の親権者が給与所得者、個人事業主の場合も含まれます。
- ※ 家計が急変した後の連続した3か月分(申請時点で事由が発生してから4か月以上経過している場合、申請月の前3か月分)の証明が必要です。
- (例1) 家計が急変した月：5月 ⇒ 5月分～7月分
 (例2) 家計が急変した月：11月 ⇒ 11月分～1月分
- 収入証明書類が12月13日以降にしか用意できない場合は、用意でき次第ご提出いただきます。

- ※ 離職・解雇・廃業・離婚・死別により家計急変後の収入がない場合、その旨を様式Aの申立欄に記載してください。
- ※ 令和6年度の住民税所得割が非課税である保護者の収入証明書類は提出不要です。

(6) 保護者等の扶養親族の人数・年齢を確認するための書類(①・②必須)

- ① 扶養誓約書(様式E)
 ※ 扶養者1名ごとに1枚作成してください。
- (例) 4人世帯で父が第1子を扶養、母が第2子を扶養している場合⇒父で1枚、母で1枚
- ② 様式Eの記載内容を確認するための書類(ア～イのいずれか)
- ア 扶養親族の記載が省略されていない課税証明書(コピー可)
 ※ (4)で提出した書類で確認できる場合は、重複して提出する必要はありません。
- イ 令和5年分の源泉徴収票のコピー

(4) ត្រូវដាក់ឯកសារណាមួយដូចខាងក្រោមដែលអាចបញ្ជាក់អំពីប្រាក់ចំណូលមុនពេលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ (ក្នុង①~③)

- ① លិខិតបញ្ជាក់ពន្ធពលរដ្ឋប្រចាំខេត្តស្រុកឃុំសង្កាត់ឆ្នាំក្នុង2024 (អាចដាក់ច្បាប់ចម្លង)
 - ② ថតចម្លងលិខិតជូនដំណឹងអំពីការបង់ពន្ធពលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់ក្នុង2024 (ករណីពិសេស)
 - ③ ថតចម្លងលិខិតជូនដំណឹងអំពីការកំណត់ចំនួនពន្ធពលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់ក្នុង2024
- ※ អាណាព្យាបាលទាំងអស់ត្រូវដាក់ឯកសារ

(5) ត្រូវដាក់ឯកសារដែលអាចបញ្ជាក់អំពីប្រាក់ចំណូលបន្ទាប់ពីសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ (ក្នុង①·②)

- ① ក្នុងករណីជាបុគ្គលិកក្រុមហ៊ុនហើយមានការធ្លាក់ចុះប្រាក់ចំណូល (ត្រូវជ្រើសរើសយក ៗ ឬ ៤)
 - ៗ លិខិតបញ្ជាក់ពីក្រុមហ៊ុនអំពីប្រាក់ខែដែលគម្រោងនឹងទទួលបាន (លិខិតបញ្ជាក់ប្រាក់ខែ (ទម្រង់ B) ឬទម្រង់របស់ក្រុមហ៊ុន)
 - ※ មានប្រាក់លើកទឹកចិត្តប្រាក់ខែ, បើមានសូមសរសេរអំពីទឹកប្រាក់លើកទឹកចិត្តដែលគម្រោងនឹងទទួលបានក្នុងឆ្នាំ2024
 - ៤ លិខិតចម្លងបង្កាន់ដៃប្រាក់ខែ+លិខិតរាយការណ៍ប្រាក់លើកទឹកចិត្តដែល (គម្រោង) នឹងទទួលបានក្នុងឆ្នាំ2024 (ទម្រង់ C)
 - ※ ប្រសិនបើមានទទួលបានប្រាក់លើកទឹកចិត្តរួចរាល់ហើយសូមដាក់ច្បាប់ចម្លងបង្កាន់ដៃនៃប្រាក់លើកទឹកចិត្ត
- ② ក្នុងករណីជាអាជីវករហើយមានការធ្លាក់ចុះប្រាក់ចំណូល (ត្រូវជ្រើសរើសយក ៗ ឬ ៤)
 - ៗ លិខិតបញ្ជាក់ធ្វើឡើងដោយពន្ធគណនេយ្យករឬ គណនេយ្យករជាផ្លូវការ
 - ៤ លិខិតរាយការណ៍ប្រាក់ចំណូល (ទម្រង់ D)
 - ※ សូមថតចម្លងឯកសារដែលអាចដឹងពីការចំណាយចាំបាច់។

※ ① · ② គឺមានចំណុចរួមរវាងអាណាព្យាបាលដែលត្រូវបានលែងលះព្រមទាំងអាជីវករ។

※ ចាំបាច់ដាក់លិខិតបញ្ជាក់អំពីប្រាក់ចំណូលធ្លាក់ចុះខ្លាំងជាប់គ្នាចំនួន3ខែ

(គិតពីពេលប្រាក់ចំណូលធ្លាក់រហូតមកដល់ពេលដាក់ពាក្យយកទៅ4ខែឡើង ។ គឺយកចំនួនមុន3ខែ)

(ឧទាហរណ៍ទី1) ខែដែលសេដ្ឋកិច្ចគ្រួសារបានធ្លាក់ចុះខ្លាំង: ខែ 5 ⇒ ដាក់លិខិតបញ្ជាក់ខែ 5 ~ ខែ 7

(ឧទាហរណ៍ទី2) ខែដែលសេដ្ឋកិច្ចគ្រួសារបានធ្លាក់ចុះខ្លាំង: ខែ 11 ⇒ ដាក់លិខិតបញ្ជាក់ខែ 11 ~ ខែ 1

ប្រសិនបើលិខិតបញ្ជាក់ប្រាក់ចំណូលទាល់តែថ្ងៃទី13ខែ12ឡើងទៅទើបអាចបញ្ជាក់បានសូមដាក់វានៅពេលណាដែលទទួលបានលិខិតបាន។

※ ក្នុងករណីសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះគ្មានប្រាក់ចំណូលដោយការលាលែងពីក្រុមហ៊ុន, ត្រូវបានបញ្ឈប់ពីក្រុមហ៊ុន, ឈប់ធ្វើអាជីវកម្ម, លែងលះ, ទទួលបានមរណៈភាពសូមបំពេញក្នុងទម្រង់ A នៅក្នុងតារាងរាយការណ៍

※ អាណាព្យាបាលដែលទទួលបានការលើកលែងពន្ធពលរដ្ឋនៅក្នុងឆ្នាំ2024មិនចាំបាច់ដាក់ឯកសារបញ្ជាក់ពីប្រាក់ចំណូលទេ។

(6) ឯកសារបញ្ជាក់អំពីអាយុរបស់សាច់ញាតិដែលអាណាព្យាបាលចិញ្ចឹមបីបាច់ (ចាំបាច់យកឯកសារ①និង②)

① កិច្ចសន្យាចិញ្ចឹមបីបាច់ (ទម្រង់ E)

※ អ្នកដែលជាអ្នកចិញ្ចឹមបីបាច់ ក្នុងម្នាក់ត្រូវសរសេរ1សន្លឹក

(ឧទាហរណ៍) មានសមាជិកគ្រួសារ4នាក់ ហើយឪពុកចិញ្ចឹមកូនទី1

ម្តាយចិញ្ចឹមកូនទី2 ⇒ ឪពុកត្រូវសរសេរ1សន្លឹក, ម្តាយត្រូវសរសេរ1សន្លឹក

② ដើម្បីបញ្ជាក់ខ្លឹមសារនៃការសរសេរនៅក្នុងទម្រង់ E (សូមដាក់ឯកសារក្នុង ៗ ~ ៤)

ៗ លិខិតបញ្ជាក់ពន្ធដោយមានចុះអំពីពន្ធរបស់សាច់ញាតិដែលនៅក្នុងបន្ទុកចិញ្ចឹមបីបាច់។ (អាចយកច្បាប់ចម្លង)

※ ប្រសិនបើអាចពិនិត្យលើឯកសារ(4)ដែលបានដាក់រួចហើយ, មិនចាំបាច់ដាក់ឯកសារដូចគ្នាម្តងទៀតទេ

៤ លិខិតបញ្ជាក់ប្រាក់ខែសរុបក្នុងឆ្នាំ2023

こうこうせいとうしょうがきゅうふきん かけいきゅうへんせたいたいしょうきゅうふ たいしょうしやおよ きゅうふがくかくにん
高校生等奨学給付金(家計急変世帯対象給付) 対象者及び給付額確認シート

តារាងពិនិត្យ, ថាតើសិស្សសរៀបណាដែលអាចទទួលបានប្រាក់អាហារូបករណ៍របស់វិទ្យាល័យបាន។
(ផ្តល់ប្រាក់ដល់សិស្សដែលសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗ)

Q 1. 認定基準日現在、保護者の方は神奈川県内にお住まいですか？
 គិតមកដល់សេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារបច្ចុប្បន្ន តើអាណាព្យាបាលរស់នៅក្នុងខេត្តកាណាហ្គាវ៉ាឬទេ?
 បាទ, ចាស→Q 2、 ទេ→A1



Q 2. 認定基準日現在、高校生等は学校に在籍していますか？
 គិតមកដល់សេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារបច្ចុប្បន្ន តើសិស្សវិទ្យាល័យ កំពុងរៀននៅសាលាដែរឬទេ?
 បាទ, ចាស→Q 3、 ទេ→A2



Q 3. 認定基準日現在、高校生等は生活保護（生業扶助）を受けていますか？
 គិតមកដល់សេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារបច្ចុប្បន្ន, តើសិស្សវិទ្យាល័យជាដើមមានទទួលបានការឧបត្ថម្ភភរិយាភាពពី
 រដ្ឋ (ប្រាក់ជំនួយការងារឬមុខរបរ) ឬទេ?
 បាទ, ចាស→A3、 ទេ→Q 4



Q 4. 保護者全員の令和6年度の都道府県民税所得割額と市町村民税所得割額の合算額は0円
 (非課税) ですか？
 តើអាណាព្យាបាលសិស្សមានទទួលបានការលើកលែងពន្ធរបស់ខេត្តឬឃុំសង្កាត់ដែលគិតជាភាគរយនៃប្រាក់ចំ
 ណូលសរុបពន្ធទៅ¥0ប្រចាំឆ្នាំ 2024 ទេ?
 បាទ, ចាស→A3、 ទេ→Q 5



Q 5. 家計急変により保護者全員の年収見込が非課税相当となりましたか？
 តើប្រាក់ចំណូលប្រចាំឆ្នាំដែលរំពឹងទុកសម្រាប់ឪពុកម្តាយទាំងអស់នឹងត្រូវបានលើកលែងពន្ធដោយសារតែការធ្លាក់ចុះ
 ភ្លាមៗនៃប្រាក់ចំណូលគ្រួសារដែរឬទេ?
 បាទ, ចាស→Q 6、 ទេ→A2



Q 6. 通信制または専攻科の高校生等はいますか？
 តើមានសិស្សវិទ្យាល័យដែលរៀនមុខវិជ្ជាជំនាញ ឬរៀនតាមប្រព័ន្ធប្រៃសណីយ៍ឬទេ?
 បាទ, ចាស→A4、 ទេ→Q 7



Q 7. 高校生等以外に15歳（中学生を除く。）以上23歳未満の扶養されている兄弟姉妹がいます
 កា?
 ក្រៅពីសិស្សវិទ្យាល័យតើមានបន្ទុកចិញ្ចឹមបងប្អូនមានអាយុពី15ឆ្នាំដល់អាយុ23ឆ្នាំឬទេ?
 (លើកលែងតែសិស្សសម្ភារវិទ្យាល័យ)
 បាទ, ចាស→A5、 ទេ→Q 8



Q 8. 2人以上の高校生等がいますか？
 តើមានគ្រួសារ រៀននៅវិទ្យាល័យលើសពី2នាក់ឬទេ?
 បាទ, ចាស→A6、 ទេ→A7

A1. 都道府県ごとに制度が異なりますので、お住まいの都道府県にお問合せください。
មានប្រព័ន្ធខុសត្តាទៅតាមខេត្តតនីមួយៗសូមទាក់ទងនៅ សាលាខេត្តកម្ពុជាក្រុងតាមលំនៅដ្ឋានរស់នៅរបស់អ្នក។

A2. 対象外です。 奨励金受給対象外

A3. 家計急変世帯に該当しませんが、通常給付の申請が可能です。
※生活保護世帯は、令和6年7月1日現在、生活保護（生業扶助）を受けている場合に
限ります。

សេដ្ឋកិច្ចគ្រួសារមិនមានការធ្លាក់ចុះភ្លាមៗអាចដាក់ពាក្យតាមលក្ខណៈទូទៅ។

※ ចំពោះតែគ្រួសារដែលកំពុងទទួលការផ្គត់ផ្គង់ជីវភាពពីរដ្ឋតិកមកដល់ថ្ងៃទី1ខែកក្កដា ឆ្នាំ2024

A4. 通信制・専攻科の高校生等については「通信制」「専攻科」の給付額です。

国公立 50,500円 私立 52,100円

ទឹកប្រាក់ដែលត្រូវផ្តល់សម្រាប់សិស្សវិទ្យាល័យនៃប្រព័ន្ធ 「ប្រៃសណីយ៍」 「មុខវិជ្ជាជំនាញ」

សាលារដ្ឋ ¥50,500 សាលាឯកជន ¥52,100

通信制・専攻科以外の高校生等がいる場合は「非課税世帯・第2子」の給付額です。

国公立 143,700円 私立 152,000円

ទឹកប្រាក់ដែលត្រូវផ្តល់សម្រាប់ក្រៅពីសិស្សវិទ្យាល័យនៃប្រព័ន្ធ ប្រៃសណីយ៍ · មុខវិជ្ជាជំនាញ

「 គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធដារ · កូនទី2」 នឹងត្រូវទទួលបានប្រាក់បើ សាលារដ្ឋ ¥143,700

សាលាឯកជន ¥152,000

A5. 「非課税世帯・第2子」の給付額です。国公立 143,700円 私立 152,000円

ទឹកប្រាក់ដែលត្រូវផ្តល់សម្រាប់ 「 គ្រួសារដែលទទួលបានការអនុគ្រោះពន្ធដារ · កូនទី2」

សាលារដ្ឋ ¥143,700 សាលាឯកជន ¥152,000

A6. 1人目の高校生等は「非課税世帯・第1子」の給付額です。

国公立 122,100円 私立 142,600円

គ្រួសារដែលទទួលបានការអនុគ្រោះពន្ធដារចំពោះសិស្សវិទ្យាល័យនៃអ្នកទី 1 គឺ លើថ្ងៃ

「 គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធដារ · កូនទី1」 ។ នឹងត្រូវទទួលបានប្រាក់បើ

សាលារដ្ឋ ¥122,100 សាលាឯកជន ¥142,600

2人目以降の高校生等は「非課税世帯・第2子」の給付額です。

国公立 143,700円 私立 152,000円

បើសិនមានសិស្សវិទ្យាល័យ 2 នាក់ឡើងទៅ 「 គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធដារ · កូនទី2」

នឹងត្រូវទទួលបានប្រាក់

សាលារដ្ឋ ¥143,700 សាលាឯកជន ¥152,000

A7. 「非課税世帯・第1子」の給付額です。国公立 122,100円 私立 142,600円

ទឹកប្រាក់ដែលត្រូវផ្តល់សម្រាប់ 「គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធដារ · កូនទី1」

សាលារដ្ឋ ¥122,100 សាលាឯកជន ¥142,600

◆上記の単価は年額の例です。7月2日以降に家計急変した場合は、認定基準日以降の月数に応じた
月割額となりますので上記の単価とは異なります。

◆តារាងខាងលើគឺជាឧទាហរណ៍នៃទឹកប្រាក់ដែលត្រូវផ្តល់ក្នុង១ឆ្នាំ។បើសេដ្ឋកិច្ចគ្រួសារមានការធ្លាក់ចុះភ្លាមៗ

ម្សិលមិញថ្ងៃទី2ខែកក្កដាគឺត្រូវរាប់ចំនួនខែបន្ទាប់ពីសេចក្តីបញ្ជាក់ថ្ងៃកំណត់ស្តង់ដារ ដូច្នោះចំនួនប្រាក់មិនដូចទៅនឹងតារាងទេ។